

**សន្លឹក ចង្អុលប្រាប់មាតិកា ( \*) (លេខសៀវភៅបិដក : 022)**

**សុត្តន្តបិដក**

**មជ្ឈិមនិកាយ មូលបណ្ណសក តតិយភាគ**

**២២**

**មហាយមកវគ្គ (ព.ស. ២៥០៤)**

(\*) ជាបញ្ជីមាតិកា ថ្មី ចម្លងពីអត្ថបទទាំងឡាយនៅក្នុងសៀវភៅនេះ ។

<b>មាតិកា</b>	<b>លេខទំព័រ</b>
<b>មហាយមកវគ្គ</b>	១
<b>ចូឡគោសិដ្ឋសាលសូត្រ ទី១</b>	១
ការប្រព្រឹត្តិរូបដ៏សណ្ឋារៈ	៣
សេចក្តីមិនប្រមាទ	៥
ជា សុវិហារធម៌ (ធម៌ជាទីនៅសប្បាយ)	៧
ការទ្រង់ពន្យល់ដោយ ធម្មិកថា	១៣
កិត្តិសព្ទនៃព្រះថេរៈ មានព្រះ អនុរុទ្ធ ជាដើម	១៥
ការទ្រង់សរសើរព្រះថេរៈ មានព្រះ អនុរុទ្ធ ជាដើម	១៧
<b>មហាគោសិដ្ឋសាលសូត្រ ទី២</b>	១៩
ការទ្រង់សរសើរ ភិក្ខុ ជាពហុសូត្រ	២១
ការទ្រង់សរសើរ ទិព្វចក្ខុ	២៣
ការទ្រង់សរសើរ អភិធម្មិកថា	២៥
ការទ្រង់សរសើរ សមាបត្តិ	២៧
ការសរសើរ ភិក្ខុ ជាពហុសូត្រ	២៩
ការសរសើរ ភិក្ខុ ដែលរីករាយ ក្នុងការព្យាបាលសម្ម	៣១

ការសរសើរ ភិក្ខុ អ្នកនៅក្នុងព្រៃ ជាដើម	៣៣
ការសរសើរ អភិធម្មកថា	៣៥
ការសរសើរ សមាបត្តិ	៣៧
ការទ្រង់សរសើរ ធម៌ជាទីអស់ អាសវៈ	៣៩
<b>មហាគោបាលសូត្រ ទី ៣</b>	<b>៤០</b>
ភាពនៃគង្វាលគោ ដែលមិនគួរដល់សេចក្តី ចំរើន	៤១
ភាពនៃភិក្ខុ ដែលមិនគួរដល់សេចក្តី ចំរើន	៤៣
ភាពនៃគង្វាលគោ ដែលគួរដល់សេចក្តី ចំរើន	៤៧
អង្គ ១១ របស់ភិក្ខុ	៤៩
<b>ចូឡគោបាលសូត្រ ទី ៤</b>	<b>៥៣</b>
រឿងធ្លាប់មានមកហើយ	៥៥
ឧបមាដោយគោ ៥ ពួក	៥៧
<b>ចូឡ សច្ចកសូត្រ ទី ៥</b>	<b>៦១</b>
ពួកស្តេចលិច្ឆវី ប្រជុំគ្នា ក្នុងសន្តាគារដ្ឋាន	៦៣
ពាក្យប្រៀបធៀប របស់ សច្ចកនិគន្ធបុត្រ	៦៥
ពាក្យប្រៀនប្រដៅ ដែលប្រព្រឹត្តទៅដោយច្រើន	៦៧
ការសាកសួរដោយពាក្យឧបមា	៧១
ការទ្រង់ព្យាករណ៍ព្រះត្រៃលក្ខណ៍	៧៣
ឧបមាដោយអ្នកត្រូវការខ្លឹមឈើ	៧៧
ពាក្យឧបមារបស់ ទម្មុខលិច្ឆវីបុត្រ	៧៩
ការពិចារណា សង្ខារ ថាមិនមែនជាខ្លួន	៨១
ការទ្រង់ទទួលនិមន្ត ដើម្បីធាន់ ក្នុងថ្ងៃស្អែក	៨៥
<b>មហា សច្ចកសូត្រ ទី ៦</b>	<b>៨៨</b>

ការប្រកបរបររៀនៗ នូវកាយការនា	៨៩
ពោលអំពី ចិត្ត ការនា	៩៣
ការ: នៃកាយនិងចិត្ត ដែលបុគ្គលបាន អប់រំ	៩៥
សេចក្តីត្រិះរិះរបស់ព្រះពោធិសត្វ	៩៧
ស្តេចចូលទៅរក អាឡារតាបស	៩៩
ស្តេចចូលទៅរក ឧទ្ទកតាបស	១០៣
ឧបមាទាំង ៣ ឧបមា ទី ១	១០៧
ឧបមា ទី ២	១០៩
ឧបមា ទី ៣	១១១
ប្រភេទ នៃទុក្ខរកិរិយា	១១៣
វិញ្ញាណជាគ្រឿងរលឹកតាមនូវ ស្មារតី	១២៥
បណ្តា វិជ្ជាទាំង ៣ វិជ្ជាទី ១	១២៧
វិជ្ជាទី ៣	១២៩
ភាពនៃបុគ្គល ដែលរង្វេង និង មិនរង្វេង	១៣១
ការពោលសរសើរព្រះ មានព្រះភាគ	១៣៣
<b>ចូឡតណ្ហាសង្ខយសូត្រ ទី ៧</b>	១៣៦
វិមុត្តិកថាដោយសង្ខេប	១៣៧
ការចូលទៅគាល់ សក្កទេវរាជ	១៣៩
ការពោលសរសើរ វេជយន្តប្រាសាទ	១៤១
វិមុត្តិកថា	១៤៣
<b>មហា តណ្ហាសង្ខយសូត្រ ទី ៨</b>	១៥០
ការដោះទិដ្ឋិអាក្រក់	១៥១
ការក្រាបបង្គំទូលទិដ្ឋិអាក្រក់ របស់ សាតិភិក្ខុ	១៥៣

ការទ្រង់សួរអំពីទិដ្ឋិអាក្រក់ របស់ សាតិភិក្ខុ	១៥៥
ការទ្រង់សាកសួរទិដ្ឋិរបស់ សាតិភិក្ខុកេវដ្ឋបុត្ត	១៥៧
ទីកើតនៃវិញ្ញាណ	១៥៩
ការពោលអំពីខន្ធបញ្ចកៈ ដែលកើតហើយ	១៦១
អាហារ ៤ យ៉ាង	១៦៣
សមុទយ វារៈ	១៦៥
បច្ចយន័យ	១៦៧
សមុទយន័យ	១៧១
និរោធន័យ	១៧៣
ធម្មគុណកថា	១៧៧
ហេតុជាទីប្រជុំ កើតឡើងនៃកងទុក្ខ	១៨១
ពុទ្ធគុណកថា	១៨៥
ភាពជាអ្នកប្រកបដោយសិក្ខា និង សាដីវៈ	១៨៧
ការជម្រះចិត្ត	១៩១
សេចក្តីរលត់នៃកងទុក្ខ	១៩៣
<b>មហាអស្សបុរសូត្រ ទី ៩</b>	១៩៦
បណ្តាធម៌ទាំង ១០ ធម៌ទី ១	១៩៧
បណ្តាធម៌ទាំង ១០ ធម៌ទី ៣	១៩៩
បណ្តាធម៌ទាំង ១០ ធម៌ទី ៥	២០១
បណ្តាធម៌ទាំង ១០ ធម៌ទី ៧	២០៣
មហាអស្សបុរសូត្រ ធម៌ទី ៩ ក្នុងពួកធម៌ ១០	២០៥
សេចក្តីប្រៀប ៥ យ៉ាង	២០៩
ឈានសុខ ទី ២ ក្នុងពួក ឈាន ៤	២១៣

ឈានសុខ ទី ៣ ក្នុងពួក ឈាន ៤	២១៥
វិជ្ជា ទី ១ ក្នុងពួកវិជ្ជា ៣	២១៧
វិជ្ជា ទី ៣ ក្នុងពួកវិជ្ជា ៣	២១៩
ព្រះខីណាស្រព មានឈ្មោះ ៧	២២១
ឈ្មោះរបស់ព្រះខីណាស្រព ៧ប្រការ	២២៣
<b>ចូឡអស្សបុរសូត្រ ទី ១០</b>	២២៤
បដិបទា ដ៏សមគួរ	២២៥
បដិបទា ខុស របស់ សមណៈ	២២៧
បដិបទា ដ៏សមគួរ ដល់ សមណៈ	២៣៣
<b>ឧទ្ទាននៃ មហាយមកវគ្គ</b>	២៣៧
<b>ចូឡយមកវគ្គ</b>	២៣៨
<b>សាលេយ្យកសូត្រ ទី ១</b>	២៣៨
ពុទ្ធកុណកថា	២៣៩
អកុសលកម្មបថ ១០	២៤១
កុសល កម្មបថ ១០	២៤៧
ផលនៃកិរិយាប្រព្រឹត្តិស្មើ ពោលគឺប្រព្រឹត្តិតាមធម៌	២៥១
<b>វេរញ្ចកសូត្រ ទី ២</b>	២៥៥
អកុសលកម្មបថ ១០	២៥៧
កុសល កម្មបថ ១០	២៦១
ផលនៃកិរិយាប្រព្រឹត្តិធម៌ ប្រព្រឹត្តិស្មើ	២៦៣
<b>មហាវេល្លទសូត្រ ទី ៣</b>	២៦៨
ប្រស្នាសួរអំពី បុគ្គលមានប្រាជ្ញា ជាដើម	២៦៩
ប្រស្នាសួរអំពី វេទនាជាដើម	២៧១

បច្ច័យ ពីរប្រការ	២៧៣
បឋមជ្ឈាន ប្រកបដោយអង្គ ៥	២៧៥
ឥន្ទ្រិយ ៥ ប្រការ	២៧៧
ដំណើរផ្សេងគ្នានៃបុគ្គល ពីរ ពួក	២៧៩
សំនួរ គឺ បច្ច័យ	២៨១
ចេតោវិមុត្តិ ៤	២៨៣
វេទនាបញ្ញា	២៨៧
<b>ចូឡវេទនាសូត្រ ទី ៤</b>	២៨៨
សំនួរ អំពីហេតុដែលនាំឲ្យកើតសក្កាយ:	២៨៩
សំនួរ អំពី សក្កាយទិដ្ឋិ	២៩១
សំនួរ អំពី មគ្គ	២៩៣
សំនួរ អំពី និរោធន	២៩៥
វេទនាបញ្ញា	២៩៧
អនុសយប្បញ្ញា	២៩៩
បដិកាតប្បញ្ញា	៣០១
ការទ្រង់សរសើរធម្មទិន្នាកិក្ខុនី	៣០៣
<b>ចូឡធម្មសមាទានសូត្រ ទី ៥</b>	៣០៤
ធម្មសមាទានទី ១	៣០៥
ធម្មសមាទានទី ២	៣១១
ធម្មសមាទានទី ៣ ទី ៤	៣១៣
<b>មហាធម្មសមាទានសូត្រ ទី ៦</b>	៣១៥
ធម៌ ដែលគួរសេព និងមិនគួរសេព	៣១៧
គតិ នៃ អវិជ្ជា	៣១៩

ធម្មសមាទានទី ១	៣២៥
ធម្មសមាទានទី ២	៣២៧
ធម្មសមាទានទី ៣	៣២៩
ធម្មសមាទានទី ៤	៣៣១
ឧបមា ទី ២	៣៣៣
ឧបមា ទី ៥	៣៣៥
<b>វិមំសកសូត្រ ទី ៧</b>	៣៣៧
ការស្វែងរកធម៌	៣៣៩
ការសាកសួរតទៅទៀត	៣៤៣
សេចក្តីជឿមិនរំភើប ក្នុងព្រះតថាគត	៣៤៥
<b>កោសម្ពិយសូត្រ ទី ៨</b>	៣៤៦
ការទ្រង់សាកសួរពួកភិក្ខុនៅ កោសម្ពិ	៣៤៧
សារណីយធម៌ ៦ប្រការ	៣៤៩
ញាណទី ១ ក្នុង អង្គ ៧	៣៥៣
ញាណទី ៣ ទី ៤ ក្នុង អង្គ ៧	៣៥៥
ញាណទី ៥ ក្នុង អង្គ ៧	៣៥៧
ញាណទី ៧ ក្នុង អង្គ ៧	៣៥៩
<b>ព្រហ្មនិមន្តនិកសូត្រ ទី ៩</b>	៣៦១
មារចូលជ្រៀតជ្រែក	៣៦៣
ការទ្រង់ដោះទិដ្ឋិរបស់ពួកព្រហ្ម	៣៦៧
សេចក្តីអស្ចារ្យ មិនធ្លាប់មាន	៣៧៣
មារចូលជ្រៀតជ្រែក	៣៧៥
<b>មារតជ្ជនីយសូត្រ ទី ១០</b>	៣៧៩

សេចក្តីវិវតក្តីនៃមារ	៣៨១
រឿងធ្លាប់មានមកហើយ	៣៨៣
សេចក្តីបរវិវតក្តីនៃ មារ	៣៨៥
ឧបមាដោយសត្វលា	៣៨៧
ឧវាទនៃព្រះ កកុសន្ទៈ ជាម្ចាស់	៣៨៩
មហានរកទាំង ៣	៣៩៣
គាថាជាទី បំផុត	៣៩៥